


របៀបធ្វើបច្ចុប្បន្នភាពកម្មវិធី OR PTC DCI App៖ ឧបករណ៍ Apple


កម្មវិធី OR PTC DCI នឹងទទួលការធ្វើបច្ចុប្បន្នភាពទៀងទាត់។
សូមអនុវត្តការណែនាំខាងក្រោមដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធី OR PTC DCI របស់អ្នក។



OR PTC DCI APP

របៀបធ្វើបច្ចុប្បន្នភាពកម្មវិធីដោយដៃនៅលើទូរសព្ទ iPhone, iPad, ឬ iPod របស់អ្នក

1. បើកកម្មវិធី App Store
2. វាយរូបប្រូហ្វាលនៅផ្នែកខាងលើអេក្រងរបស់អ្នក។
3. កំណត់ទីតាំងកម្មវិធី OR PTC DCI រង់ចាំការធ្វើបច្ចុប្បន្នភាព និងកំណត់សម្គាល់ចាកចេញ
4. ចុចលើ Update នៅជិតកម្មវិធី OR PTC DCI ប្រសិនបើអ្នកមើលឃើញជម្រើសនោះ។
5. ប្រសិនបើអ្នកមើលឃើញ "Open" នោះបច្ចុប្បន្នអ្នកពុំមានការធ្វើបច្ចុប្បន្នភាពណាមួយឡើយ។



របៀបធ្វើបច្ចុប្បន្នភាពកម្មវិធីដោយដៃនៅលើ Mac របស់អ្នក

1. បើកកម្មវិធី App Store
2. នៅក្នុងរចនាសម្ព័ន្ធនៃកម្មវិធី សូមចុច Updates
3. សូមចុច Update នៅជិតកម្មវិធី OR PTC DCI app